

ព្រះដ៏ជួយការពារ
មេស៊ីបនៃប្រជាជន

Your Helpful Friend



កម្មវិធីជំរិតគ្រឹស្តុបរិស័ទ

ព្រះដ៏ជួយការពាររបស់បងប្អូន

Your Helpful Friend

បោះពុម្ពលើកទី ៦

Sixth edition

ដោយ ល. ជេតឺ វ៉ែកយឺ (L. Jeter Walker)



Address of the Global University office in your area:

Cambodia Bible Institute (CBI) - Christian Life Program
#37M, St. 16, Sangkat Toeuk Thla,
Khan Sen Sok, Phnom Penh, CAMBODIA

Global University - Battambang CAM Office
Salaa Hope - AOG
Phom Romcheck 4, Khum Ratanak
Srok Battambang
Battambang, CAMBODIA

Developed in cooperation with Global University staff

School for Evangelism and Discipleship
Global University
1211 South Glenstone
Springfield, MO 65804
USA

Translated from the Sixth edition, 2010 (English)
First edition 2018 (Khmer)
©2018 Global University
All rights reserved
Khmer: *Your Helpful Friend* by L. Jeter Walker

Unless otherwise indicated, Scripture is taken from the Khmer Standard Version ©2005 United Bible Societies.
Used by permission.

PN 06.13

www.globaluniversity.edu
www.globalreach.org (free pdf downloads)

Khmer version by Cambodia Bible Institute (CBI) Translation Office
Project Editor: Darin Clements

Head Translator: គីម ឡុងឌី (Kim Longdi)

Translation Staff:

កែន សោភ័ណ្ណ (Ken Sophorn)

ឈួន ស្រីម៉ូច (Chhoun Srey Touch)

ម៉ុំ រ៉ាវី (Mom Ravee)

យត សៃអ៊ឹម (Yoat Sayim)

ស៊ុន ប៊ុននី (Sun Bunny)

ហ៊ឺយ សាម៉ី (Hoy Samey)

Additional Proofreading: រៀល ណាឡេង (Real Naleng)

Cover Design: ឆាត វ៉ាសនា (Chhat Veasna)

មាតិកា

បុព្វកថា.....6
 កម្មវិធីជីវិតគ្រីស្ទបរិស័ទ.....7
 មុនពេលអ្នកចាប់ផ្តើម.....8

ជំពូកទី១

១ អ្នកមានមិត្តសម្លាញ់ម្នាក់—ព្រះវិញ្ញាណដ៏វិសុទ្ធ You Have a Friend—the Holy Spirit17
 ២ ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានជីវិត The Holy Spirit Gives Life31
 ៣ ព្រះវិញ្ញាណដ៏វិសុទ្ធដួយអ្នកអធិស្ឋាន The Holy Spirit Helps You Pray45

ជំពូកទី២

៤ ព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំអ្នក The Holy Spirit Leads You61
 ៥ ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានប្រឌានុភាព The Holy Spirit Gives Power73
 ៦ ព្រះវិញ្ញាណដ៏វិសុទ្ធបំពេញអ្នក The Holy Spirit Fills You85
 ឯកសារសម្រាប់អានបន្ថែម Suggested Reading List.....98

ការវាយតម្លៃតាមជំពូក

ការវាយតម្លៃជំពូកទី១.....101
 ការវាយតម្លៃជំពូកទី២.....107
 ពាក្យពេចន៍ចុងក្រោយ.....113

កម្មវិធីជីវិតគ្រិស្តបរិស័ទ The Christian Life Series

ជីវិតថ្មីរបស់បងប្អូន Your New Life

ព្រះគម្ពីររបស់បងប្អូន Your Bible

ព្រះយេស៊ូជានរណា Who Jesus Is

ក្រុមជំនុំ The Church

ការផ្សព្វផ្សាយដំណឹងល្អដោយខ្លួនឯងផ្ទាល់ Personal Evangelism

ក្រមសីលធម៌តាមព្រះគម្ពីរ Bible Ethics

នៅពេលបងប្អូនអធិស្ឋាន When You Pray

របៀបសិក្សាព្រះគម្ពីរ How to Study the Bible

ព្រះដ៏ជួយការពាររបស់បងប្អូន Your Helpful Friend

ការថ្វាយបង្គំរបស់គ្រិស្តបរិស័ទ Christian Worship

អ្នកបម្រើព័ន្ធកិច្ចជាគ្រិស្តបរិស័ទ Christian Workers

អាពាហ៍ពិពាហ៍ និង គ្រួសារ Marriage and the Home

គម្រោងការរបស់ព្រះជាម្ចាស់—ជម្រើសរបស់បងប្អូន God’s Design—Your Choice

ដំណឹងល្អរៀបរៀងដោយលោកយ៉ូហាន John’s Gospel

យើងជឿ We Believe

ភារកិច្ចរបស់ក្រុមជំនុំ What Churches Do

ព័ន្ធកិច្ចនៃការបង្រៀន The Teaching Ministry

គ្រិស្តបរិស័ទនៅក្នុងសហគមន៍ The Christian in the Community

បុព្វកថា

អ្នកប្រហែលជាបានអាននៅលើក្របខាងក្រោយរបស់សៀវភៅនេះហើយ ពីហេតុផលមួយចំនួនដែលមនុស្សត្រូវសិក្សានូវមុខវិជ្ជានេះ។ តើទាំងអស់នេះជាហេតុផលរបស់អ្នកឬ? បើដូច្នោះមែន អ្នកនឹងរីករាយនឹងការអានអំពីបុរស និងស្ត្រីដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធជាមិត្តសម្លាញ់ និងជាព្រះដ៏ជួយការពាររបស់ពួកគេ។ អ្នកនឹងសិក្សាមេរៀននេះចេញពីព្រះគម្ពីរនូវអ្វីដែលមិត្តសម្លាញ់នេះអាចធ្វើសម្រាប់អ្នក។ ចំណុចទាំងអស់នេះល្អបំផុត នៅពេលដែលអ្នកអនុវត្តការណែនាំដែលបានផ្តល់នៅក្នុងមេរៀននីមួយៗ នោះអ្នកនឹងកាន់តែស្គាល់ព្រះជាម្ចាស់ ហើយបម្រើទ្រង់ឱ្យកាន់តែមានប្រសិទ្ធភាព។

អ្នកនឹងរកឃើញឯកសារសម្រាប់អានបន្ថែមនៅចុងបញ្ចប់នៃសៀវភៅនេះ ប្រសិនបើអ្នកមានគម្រោងបង្រៀនមុខវិជ្ជានេះ ឬ អ្នកចង់សិក្សាបន្ថែមអំពីមុខវិជ្ជានេះ ព្រមទាំងចង់ដឹងអំពីអ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការនាពេលបច្ចុប្បន្ន។ មុខវិជ្ជានេះ ប្រើវិធីសាស្ត្រនៃការបង្រៀនបែបទំនើប ដែលនឹងជួយអ្នកឱ្យរៀនពីគោលការណ៍ងាយៗ និងអនុវត្តវាយ៉ាងឆាប់រហ័ស។

ល.ជេដឺ រ៉ែកយឺ (L. Jeter Walker)

កម្មវិធីជីវិតគ្រិស្តបរិស័ទ

The Christian Life Series

ព្រះដ៏ជួយការពាររបស់បងប្អូន ជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាចំនួន១៨ ក្នុងកម្មវិធីបង្កើតសិស្ស សម្រាប់អ្នកទើបនឹងជឿ។ កម្មវិធីជីវិតគ្រិស្តបរិស័ទជាការសិក្សាដើម្បីជួយសិស្ស ឱ្យរីកចម្រើនក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រិស្ត សិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ដឹងអំពីគោលបំណងរបស់ព្រះជាម្ចាស់ សម្រាប់ជីវិតរបស់ពួកគេកាន់តែប្រសើរជាងមុន។

សិស្សនឹងសិក្សាប្រធានបទគ្រិស្តបរិស័ទជាមូលដ្ឋាន នៅក្រោមផ្ទៃរឿងចំនួនប្រាំមួយ។ មុខវិជ្ជានីមួយៗមានលក្ខណៈជាកិច្ចសន្ទនា និងងាយស្រួលអាន។ តារាងខាងក្រោម បកស្រាយអំពីរបៀបដែលវគ្គនៃការសិក្សាត្រូវបានរៀបចំសម្រាប់កម្មវិធីជីវិតគ្រិស្តបរិស័ទ។

	វគ្គទី១ Unit One	វគ្គទី២ Unit Two	វគ្គទី៣ Unit Three
ជីវិតខាងព្រលឹងវិញ្ញាណ Spiritual Life	ជីវិតថ្មីរបស់បងប្អូន Your New Life	នៅពេលបងប្អូនអធិស្ឋាន When You Pray	គម្រោងការរបស់ព្រះជាម្ចាស់- ជម្រើសរបស់បងប្អូន God's Design—Your Choice
ព្រះគម្ពីរ The Bible	ព្រះគម្ពីររបស់បងប្អូន Your Bible	របៀបសិក្សាព្រះគម្ពីរ How to Study the Bible	ដំណឹងល្អរៀបរៀងដោយ លោកយ៉ូហាន John's Gospel
ទេវវិទ្យា Theology	ព្រះយេស៊ូជានរណា Who Jesus Is	ព្រះដ៏ជួយការពាររបស់បងប្អូន Your Helpful Friend	យើងជឿ We Believe
ក្រុមជំនុំ The Church	ក្រុមជំនុំ The Church	ការថ្វាយបង្គំរបស់ គ្រិស្តបរិស័ទ Christian Worship	ភារកិច្ចរបស់ក្រុមជំនុំ What Churches Do
កិច្ចបម្រើ Service	ការផ្សព្វផ្សាយដំណឹងល្អ ដោយខ្លួនឯងផ្ទាល់ Personal Evangelism	អ្នកបម្រើព័ន្ធកិច្ចជា គ្រិស្តបរិស័ទ Christian Workers	ព័ន្ធកិច្ចនៃការបង្រៀន The Teaching Ministry
ក្រមសីលធម៌របស់ គ្រិស្តបរិស័ទ Christian Ethics	ក្រមសីលធម៌តាមព្រះគម្ពីរ Bible Ethics	អាពាហ៍ពិពាហ៍ និង គ្រួសារ Marriage and the Home	គ្រិស្តបរិស័ទនៅក្នុងសហគមន៍ The Christian in the Community

មុនពេលអ្នកចាប់ផ្តើម

របៀបប្រើសៀវភៅនេះ

សៀវភៅនេះ ត្រូវបានបែងចែកជាមេរៀនជំនួសឱ្យជំពូក។ មេរៀននីមួយៗ ចាប់ផ្តើមដោយទំព័រសំខាន់ៗចំនួនពីរ។ នៅបន្ទាប់ពីលេខនៃមេរៀននីមួយៗ មានចំណងជើង និងសេចក្តីផ្តើមខ្លីនៃមេរៀន។ នៅទំព័របន្ទាប់ជា **គរុមាត់** សម្រាប់មេរៀន។ វាជាកំណត់ត្រាពីអ្វីដែលអ្នកអាចរំពឹងនឹងសិក្សានៅក្នុងមេរៀននេះ។

បន្ទាប់មកទៀត ជាគោលដៅនៃមេរៀន។ **គោលដៅ** គឺជាសេចក្តីណែនាំអំពីអ្វីដែលអ្នកគួរតែអាចធ្វើ បន្ទាប់ពីរៀនមេរៀននេះចប់។ សូមអានគោលដៅនីមួយៗដោយយកចិត្តទុកដាក់ ដោយពួកវានឹងជួយអ្នកឱ្យផ្តោតទៅលើចំណុចដ៏សំខាន់បំផុតនៃមេរៀននេះ។

ដើម្បីជួយអ្នកឱ្យសម្រេចគោលដៅបាន មេរៀននីមួយៗមានសំណួរ និងសកម្មភាព។ ចំណងជើងរង **លំហាត់អនុវត្ត** ជាសញ្ញាប្រាប់ឱ្យអ្នកឆ្លើយសំណួរអំពីមេរៀន ដែលបានរៀនរួចមកហើយ។ សូមកុំរំលងផ្នែកនេះ។ ការសរសេរចម្លើយនឹងជួយអ្នក ឱ្យអនុវត្តនូវអ្វីដែលអ្នកបានរៀនរួចហើយ។ អ្នកអាចឆ្លើយសំណួរភាគច្រើននៅក្នុងសៀវភៅរបស់អ្នក។ ប្រសិនបើគ្មានកន្លែងទំនេរគ្រប់គ្រាន់ ដើម្បីសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅនេះទេ សូមសរសេរចម្លើយទាំងនោះនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកត់ត្រាផ្ទាល់ខ្លួន ដែលអ្នកអាចប្រើដើម្បីលើកមេរៀននៅពេលក្រោយ។

ក្រោយពីឆ្លើយសំណួរ អ្នកអាចផ្ទៀងផ្ទាត់ចម្លើយនៅចុងបញ្ចប់នៃមេរៀន ដែលមាននៅក្នុងផ្នែក **សូមផ្ទៀងចម្លើយរបស់អ្នក**។ សូមកុំមើលចម្លើយមុន រហូតដល់អ្នកបានសរសេរចម្លើយផ្ទាល់ខ្លួនរបស់អ្នករួចរាល់សិន។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នកចងចាំអ្វីដែលអ្នកបានសិក្សាកាន់តែប្រសើរឡើង។ សូមកែចម្លើយទាំងឡាយ ដែលអ្នកឆ្លើយមិនទាន់បានត្រឹមត្រូវ។ ចម្លើយទាំងនោះមិនបានរៀបតាមលំដាប់ដោយទេ ដូច្នេះ អ្នកនឹងមិនងាយនឹងមើលឃើញចម្លើយចំពោះសំណួរបន្ទាប់ឡើយ។

របៀបឆ្លើយសំណួរសិក្សា

មុខវិជ្ជានេះ ប្រើសំណួរប្រភេទផ្សេងៗគ្នាជាច្រើន។ នៅខាងក្រោមនេះ មានគំរូនៃប្រភេទសំណួរទូទៅចំនួនបី និង របៀបនៃការឆ្លើយសំណួរទាំងនោះ។

សំណួរពហុជ្រើសរើស

សំណួរពហុជ្រើសរើស ចង់ឱ្យអ្នកជ្រើសរើសចម្លើយមួយពីបណ្តាចម្លើយដែលគេបានផ្តល់ឱ្យ។

ឧទាហរណ៍

១. ព្រះគម្ពីរមានសរុបទាំងអស់

ក) ១០០ កណ្ត ។

ខ) ៦៦ កណ្ត ។

គ) ២៧ កណ្ត ។

ចម្លើយត្រឹមត្រូវគឺ ខ) ៦៦ កណ្ត។ ក្នុងសៀវភៅមគ្គុទេសក៍សិក្សារបស់អ្នក ចូរគូសរង្វង់លើ ខ) ដែលបានបង្ហាញនៅ ខាងក្រោម៖

១. ព្រះគម្ពីរមានសរុបទាំងអស់

ក) ១០០ កណ្ត។

Ⓧ ៦៦ កណ្ត។

គ) ២៧ កណ្ត។

សំណួរខុស/ត្រូវ

សំណួរ ខុស/ត្រូវ ចង់ឱ្យអ្នកជ្រើសរើសយកប្រយោគណាដែលត្រឹមត្រូវ។

ឧទាហរណ៍

២. តើប្រយោគណាដែលត្រឹមត្រូវ?

ក) ព្រះគម្ពីរមាន ១២០ កណ្ត ។

Ⓧ ព្រះគម្ពីរជាព្រះរាជសារសម្រាប់អ្នកជឿនៅសព្វថ្ងៃនេះ។

គ) អ្នកនិពន្ធព្រះគម្ពីរទាំងអស់ សរសេរជាភាសាហេប្រឺ។

Ⓜ ព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺឱ្យតែងព្រះគម្ពីរ។

ប្រយោគ ខ) និង ឃ) ត្រឹមត្រូវ។ អ្នកគួរតែគូសរង្វង់ជុំវិញអក្សរទាំងពីរនេះ ដើម្បីបង្ហាញជម្រើសរបស់អ្នក ដូចអ្នក បានឃើញនៅខាងលើ។

សំណួរផ្ទៃផ្ទង់

សំណួរផ្ទៃផ្ទង់ ចង់ឱ្យអ្នកផ្ទៃផ្ទង់អ្វីដែលស្របគ្នា ដូចជាឈ្មោះជាមួយការពណ៌នា ឬកណ្តុកគម្ពីរជាមួយអ្នកនិពន្ធ។
ឧទាហរណ៍

៣. ចូរសរសេរលេខសម្រាប់ឈ្មោះអ្នកដឹកនាំ (ខាងស្តាំ) នៅខាងមុខឃ្លានីមួយៗ ដែលពណ៌នាអំពីអ្វីដែលគាត់ធ្វើ (ខាងឆ្វេង)។

- ...១... ក) បានទទួលបទបញ្ជានៅភ្នំស៊ីណៃ ១) ម៉ូសេ
- ...២... ខ) បានដឹកនាំជនជាតិអ៊ីស្រាអែលឆ្លងកាត់ទន្លេយ៉ាដាន់ ២) យ៉ូសេ
- ...២... គ) បានដើរជុំវិញក្រុងយេរិទូ
- ...១... ឃ) បានរស់នៅក្នុងដំណាក់របស់ស្តេចផារ៉ោ

ឃ្លា ក) និង ឃ) និយាយអំពី *ម៉ូសេ* ហើយឃ្លា ខ) និង គ) និយាយអំពី *យ៉ូសេ* ។ អ្នកគួរតែសរសេរលេខ ១ នៅពីមុខ ក) និង ឃ) ហើយសរសេរលេខ ២ នៅពីមុខ ខ) និង គ) ដូចអ្នកបានឃើញនៅខាងលើ ។

ពាក្យណែនាំសម្រាប់ការសិក្សា

- ១. សូមញែកពេលស្ងាត់ស្ងៀម និងពេលវេលាទៀងទាត់សម្រាប់ការសិក្សារបស់អ្នក។ វានឹងងាយស្រួលផ្ទង់ អារម្មណ៍ជាង ប្រសិនបើការសិក្សារបស់អ្នក ជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃនោះ។
- ២. សូមអធិស្ឋាននៅពេលដែលអ្នកសិក្សាមេរៀននីមួយៗ ដោយបើកព្រះគម្ពីរ ព្រមទាំងមានព្រះវិញ្ញាណដ៏វិសុទ្ធគង់ នៅជាមួយ ហើយតាមរយៈមុខវិជ្ជានេះ អ្នកកំពុងតែស្ថិតនៅក្នុងថ្នាក់រៀនរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរទូលសូម ព្រះអម្ចាស់ ដើម្បីជួយឱ្យអ្នកយល់មេរៀននេះ និងអនុវត្តវា នៅក្នុងជីវិតរបស់អ្នក ។
- ៣. សូមអានសេចក្តីផ្តើមនៃមេរៀន គម្រោងមេរៀន និងគោលដៅដោយយកចិត្តទុកដាក់។
- ៤. សូមចាប់ផ្តើមអានមេរៀនដោយយកចិត្តទុកដាក់។ សូមមើលខគម្ពីរយោង និងសរសេរកំណត់ត្រាដែលអាច មានប្រយោជន៍។ ខគម្ពីរជួយធ្វើឱ្យចំណុចសំខាន់ក្នុងមេរៀននេះ កាន់តែមានប្រសិទ្ធភាព។
- ៥. ចូរឆ្លើយសំណួរសិក្សា នៅក្នុងចន្លោះដែលបានដាក់ជូន។ សូមប្រើសៀវភៅសរសេរ ឬសៀវភៅកត់ត្រាផ្ទាល់ខ្លួន របស់អ្នកនៅពេលចាំបាច់។
- ៦. សូមគិតអំពីអ្វីដែលអ្នកបានរៀនរួចហើយ និងស្វែងរកវិធីដើម្បីអនុវត្តវា នៅក្នុងការពិភាក្សាជាមួយគ្រួសារ និង មិត្តភក្តិ នៅក្នុងការសិក្សាព្រះគម្ពីរ ឬក្នុងឱកាសណាមួយ។
- ៧. សូមរៀនតាមសម្រួល។ គ្មានកណ្តឹងណានឹងរោម ដើម្បីបង្ខំអ្នកឱ្យសិក្សាមេរៀនថ្មីនោះឡើយ។

ការវាយតម្លៃតាមជំពូក

នៅចុងបញ្ចប់នៃមុខវិជ្ជានេះ អ្នកនឹងឃើញការវាយតម្លៃតាមជំពូក។ ក្រដាសសំណួរចម្លើយត្រូវបានដាក់សញ្ញាសម្គាល់យ៉ាងច្បាស់ សម្រាប់ជំពូកនីមួយៗ។ សូមធ្វើតាមការណែនាំ ដែលបានដាក់ជូនដោយប្រុងប្រយ័ត្ន។ អ្នកត្រូវតែបំពេញ ហើយផ្ញើក្រដាសចម្លើយរបស់អ្នកទៅកាន់គ្រូបង្រៀនរបស់អ្នកសម្រាប់ការកែតម្រូវ។ ប្រសិនបើអ្នកមិនបានសិក្សាជាមួយសាកលវិទ្យាល័យគ្លូបល (Global University) ទេនោះ អ្នកនៅតែទទួលបានផលប្រយោជន៍តាមរយៈការបំពេញការវាយតម្លៃតាមជំពូកដដែល។

របៀបសិក្សាមុខវិជ្ជានេះ

មុខវិជ្ជានេះត្រូវបានសរសេរឡើង ដើម្បីឱ្យអ្នកអាចសិក្សាវាដោយខ្លួនឯងបាន។ យើងចូលចិត្តនិយាយថា គ្រូបង្រៀនគឺនៅក្នុងសៀវភៅនេះ។ ប៉ុន្តែ អ្នកក៏អាចសិក្សាមុខវិជ្ជានេះជាក្រុម ដូចជាក្រុមសិក្សាព្រះគម្ពីរតាមសប្តាហ៍ មជ្ឈមណ្ឌលសិក្សា ក្រុមតាមផ្ទះ និងកម្មវិធីយុវជន។ មុខវិជ្ជានេះ អាចត្រូវបានប្រើដើម្បីជាការទំនាក់ទំនង ឬជាធនធានសម្រាប់ព័ន្ធកិច្ចពន្ធនាគារ ក៏ដូចជាក្រុមជនជាតិភាគតិច ឬ សហគមន៍ផ្សេងទៀតតាមរយៈកម្មវិធីនេះផងដែរ។ អ្នកនឹងឃើញថា ទាំងមាតិកា ទាំងវិធីសាស្ត្រនៃការសិក្សាប្រសើរសម្រាប់គោលបំណងទាំងនេះ ។

ប្រសិនបើអ្នកសិក្សាមុខវិជ្ជានេះដោយខ្លួនឯង អ្នកអាចបំពេញកិច្ចការទាំងអស់របស់អ្នកតាមរយៈប្រៃសណីយ៍។ សូមកុំភ្លេចប្រើអាសយដ្ឋាននៃការិយាល័យសាកលវិទ្យាល័យគ្លូបល (Global University) របស់អ្នក។ ប្រសិនបើអ្នកសិក្សាជាក្រុម ឬតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាលសិស្ស សូមឱ្យប្រាកដថា អ្នកធ្វើតាមមេរៀនបន្ថែមដែលត្រូវរបស់អ្នកបានដាក់ឱ្យ។

លើសពីនេះទៅទៀត ក្រុមជំនុំរបស់អ្នកអាចជាដៃគូជាមួយនឹងសាកលវិទ្យាល័យគ្លូបល (Global University) ដើម្បីបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលសិស្សថែមទៀតផង។ សូមចូលមើលគេហទំព័រ www.globaluniversity.edu សម្រាប់ព័ត៌មាន និងជំនួយបន្ថែម។

វិញ្ញាបនបត្រ

វិញ្ញាបនបត្រជាក្រុម ឬផ្ទាល់ខ្លួនម្នាក់ៗ មានសម្រាប់សិស្សដែលបានបញ្ចប់មុខវិជ្ជារបស់យើងដោយជោគជ័យ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងសិក្សាតាមរយៈការិយាល័យជាតិ ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលសិស្ស អ្នកអាចទទួលវិញ្ញាបនបត្រពីគ្រូដែលមកពីសាកលវិទ្យាល័យគ្លូបល (Global University) បាន។ ប្រសិនបើអ្នកសិក្សាផ្ទាល់ខ្លួន អ្នកអាចផ្ញើក្រដាសការវាយតម្លៃតាមជំពូក ដែលអ្នកបានបំពេញចប់ទៅកាន់ការិយាល័យតាមតំបន់របស់អ្នក។ ការិយាល័យជាតិ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលសិស្ស អាចទទួលវិញ្ញាបនបត្រតាមរយៈការិយាល័យអន្តរជាតិ ឬតាមរយៈ Gospel Publishing House ក្នុងសហរដ្ឋអាមេរិក។

សម្រាប់ជំនួយបន្ថែម

បញ្ជីសៀវភៅសម្រាប់ The School for Evangelism and Discipleship (SED), Discipleship Training Center Manual, the Study Center Agreement Form ហើយនឹង SED Order Form អាចយកចេញពីអ៊ីនធឺណែតបាន។ សម្រាប់សិក្សាផ្សេងៗដែលអាចរកបានសម្រាប់មុខវិជ្ជានេះ រួមបញ្ចូលទាំងកាសែត។

សូមចូលមើលគេហទំព័រ www.globaluniversity.edu និង www.globalreach.org សម្រាប់ជាធនធានបន្ថែម។

អំពីអ្នកនិពន្ធ

ព្រីទ្វបូជាចារនី លូអ៊ីស ជេតឺ វ៉ែកយឺ (Louise Jeter Walker) បានព្យាយាមអស់មួយជីវិតដើម្បីជួយដល់មនុស្សឱ្យយល់ពីសេចក្តីពិតរបស់គ្រីស្តបរិស័ទ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកវិស័យអប់រំគ្រីស្តបរិស័ទ និងជាព្រីទ្វបូជាចារនីនៅនិកាយនៃក្រុមជំនុំព្រះជាម្ចាស់ (Assemblies of God) (សហរដ្ឋអាមេរិក)។ សៀវភៅ និងឯកសារផ្សេងៗរបស់លោកស្រីបានឆ្លុះបញ្ចាំងពីបទពិសោធន៍ជាង៦២ឆ្នាំជាបេសកជននៅប្រទេស ពេរូ គុយបា អាមេរិកកណ្តាល តំបន់ការ៉ាអ៊ីព និងប្រទេសប៊ែលហ្សិក។

ព្រីទ្វបូជាចារនី វ៉ែកយឺ (Walker) បានសរសេរមុខវិជ្ជានេះដោយចំណេះដឹងផ្ទាល់ខ្លួន រួមទាំងចំណេះដឹងខាងព្រះគម្ពីរស្តីអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះដ៏ជួយការពាររបស់យើង។